

# ປາກເຮັດປາກພຣະ: ຕໍ່ເຂົາກູ່ຮູ ສຳມາຮຸ້ນປາດຊັບ



## ເດືອນສະຕຳມາສແອລເວນ

5 ປາກເຮັດປາກ





CA 1-1 -1

ខ្មែរចូលរួម  
 ក្នុង "គោលការណ៍សន្តិភាព  
 កម្ពុជា" សម្រាប់សង្គម  
 កម្ពុជា គឺជាធនធានមួយ  
 របស់ប្រជាជនខ្មែរ។ គោល  
 ការណ៍សន្តិភាពកម្ពុជា  
 គឺជាធនធានមួយដែល  
 បានរួមចំណែកដល់ការ  
 លើកកម្ពស់សេចក្តី  
 សន្តិភាពកម្ពុជា។


សង្គមខ្មែរដែលបានរួម  
 ចូលគ្នាដើម្បីសង្គម  
 កម្ពុជាដែលបានរួម  
 ចូលគ្នាដើម្បីសង្គម  
 កម្ពុជា គឺជាធនធាន  
 មួយរបស់ប្រជាជន  
 ខ្មែរ។ គោលការណ៍  
 សន្តិភាពកម្ពុជា  
 គឺជាធនធានមួយ  
 ដែលបានរួមចំណែក  
 ដល់ការលើកកម្ពស់  
 សេចក្តីសន្តិភាព  
 កម្ពុជា។

CA 1-1-2




CA 1-1-2
















CA 1-2





CA 1-3





CA 1-4







CA1-5

ច្បាប់ស្តីពីការងារ

ក្នុងករណីដែលមានការប្តឹងបណ្តឹង  
ចោលការងារ ឬការប្តឹងបណ្តឹង  
ផ្សេងៗទៀត ក្រុមប្រឹក្សា  
ការងារ គួរតែពិនិត្យ និង  
សម្រេចស្តីពីការប្តឹងបណ្តឹង  
នោះ។ ក្រុមប្រឹក្សាការងារ  
គួរតែមានសមាសភាពដូចខាងក្រោម  
នេះ គឺ មានសមាសភាព  
ដូចខាងក្រោម ៖

ក្រុមប្រឹក្សាការងារ

១. ក្រុមប្រឹក្សាការងារ មានសមាសភាព  
ដូចខាងក្រោម ៖

ក្រុមប្រឹក្សាការងារ គួរតែមាន  
សមាសភាពដូចខាងក្រោម  
នេះ គឺ មានសមាសភាព  
ដូចខាងក្រោម ៖

សមាសភាព ១-២ ឬ ១-២-៣

ក្រុមប្រឹក្សាការងារ មានសមាសភាព  
ដូចខាងក្រោម ៖

















CA 2-4





CA 2-5





AC 2-6

ក្រសួងទ្រព្យសម្បត្តិ និងស្ថិតិ រាជធានីភ្នំពេញ  
ប្រទេសកម្ពុជា

“ លើកទី ១៦ ក្នុងការអនុវត្តផែនការជាតិ  
អន្តរកាល ២០១៥-២០៣០ ដោយមាន  
ប្រទេសកម្ពុជា ជាមេដឹកនាំ ”

សម្រាប់ការអនុវត្តផែនការជាតិ  
អន្តរកាល ២០១៥-២០៣០ ដោយមាន  
ប្រទេសកម្ពុជា ជាមេដឹកនាំ

ស្របតាមផែនការជាតិអន្តរកាល  
២០១៥-២០៣០ ដោយមានប្រទេស  
កម្ពុជា ជាមេដឹកនាំ

ក្រសួងទ្រព្យសម្បត្តិ និងស្ថិតិ  
រាជធានីភ្នំពេញ

លេខ ៨៩-៩ អនក

១១/០៧/២០២០

នាយករង្វង់  
មន្ទីរស្ថិតិ និងស្ថិតិ



CA 3-18







AC 3-2





ឡើងទម្រង់ចេញពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុន  
ឲ្យបានលឿនបំផុត ដើម្បីធានាបាននូវសុវត្ថិភាព  
និងសុខុមាលភាពដល់ភ្នាក់ងារ និងភ្នាក់ងារ  
នៃក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន  
នឹងធ្វើការសម្រេចចិត្តលើកិច្ចសន្យា  
នេះឡើងវិញ បើសិនជាមានការប្រែប្រួល  
ណាមួយដែលនឹងប៉ះពាល់ដល់សុវត្ថិភាព  
និងសុខុមាលភាពដល់ភ្នាក់ងារ និងភ្នាក់ងារ  
នៃក្រុមហ៊ុន។

លើកលែងតែករណីដែលបានកំណត់  
ក្នុងកិច្ចសន្យានេះ ក្រុមប្រឹក្សាភិបាល  
ក្រុមហ៊ុន នឹងមិនទទួលខុសត្រូវ  
ចំពោះការប្រែប្រួលណាមួយនៃ  
កិច្ចសន្យានេះឡើយ។


ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន  
នឹងធ្វើការសម្រេចចិត្តលើកិច្ចសន្យា  
នេះឡើងវិញ បើសិនជាមានការប្រែប្រួល  
ណាមួយដែលនឹងប៉ះពាល់ដល់សុវត្ថិភាព  
និងសុខុមាលភាពដល់ភ្នាក់ងារ និងភ្នាក់ងារ  
នៃក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នឹងធ្វើការសម្រេចចិត្តលើកិច្ចសន្យា  
នេះឡើងវិញ បើសិនជាមានការប្រែប្រួល  
ណាមួយដែលនឹងប៉ះពាល់ដល់សុវត្ថិភាព  
និងសុខុមាលភាពដល់ភ្នាក់ងារ និងភ្នាក់ងារ  
នៃក្រុមហ៊ុន។


ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នឹងធ្វើការសម្រេចចិត្តលើកិច្ចសន្យា  
នេះឡើងវិញ បើសិនជាមានការប្រែប្រួល  
ណាមួយដែលនឹងប៉ះពាល់ដល់សុវត្ថិភាព  
និងសុខុមាលភាពដល់ភ្នាក់ងារ និងភ្នាក់ងារ  
នៃក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នឹងធ្វើការសម្រេចចិត្តលើកិច្ចសន្យា  
នេះឡើងវិញ បើសិនជាមានការប្រែប្រួល  
ណាមួយដែលនឹងប៉ះពាល់ដល់សុវត្ថិភាព  
និងសុខុមាលភាពដល់ភ្នាក់ងារ និងភ្នាក់ងារ  
នៃក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នឹងធ្វើការសម្រេចចិត្តលើកិច្ចសន្យា  
នេះឡើងវិញ បើសិនជាមានការប្រែប្រួល  
ណាមួយដែលនឹងប៉ះពាល់ដល់សុវត្ថិភាព  
និងសុខុមាលភាពដល់ភ្នាក់ងារ និងភ្នាក់ងារ  
នៃក្រុមហ៊ុន។







CA 3-5











CA 4-1





CA 4-2











CA 4-5

ឡើងនឹងមតិយោបល់នៃការសម្រេចរបស់គណៈកម្មាធិការ  
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធក្នុងការ  
ដោះស្រាយបញ្ហាដែលបានកើតឡើងឱ្យប្រទេសកម្ពុជា  
ជាមួយប្រទេសជប៉ុន ដោយយល់ព្រមលើការបញ្ឈប់ការជំរុញ  
ការដាក់ពន្ធដារចំពោះការចេញទ្រព្យសម្បត្តិរបស់ប្រទេស  
ជប៉ុន ដែលបានកើតឡើងឱ្យប្រទេសកម្ពុជា តាមការសម្រេច  
របស់គណៈកម្មាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃ  
រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថេរភាពនៃស្ថានភាពសេដ្ឋកិច្ច  
នៃប្រទេសកម្ពុជា និងលទ្ធផលនៃការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
របស់ប្រទេសកម្ពុជា ជាមួយប្រទេសជប៉ុន។

យោងទៅលើស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេស  
កម្ពុជា និងការសម្រេចរបស់គណៈកម្មាធិការក្រសួងសេដ្ឋកិច្ច  
និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយ  
បញ្ហាដែលបានកើតឡើងឱ្យប្រទេសកម្ពុជា ជាមួយប្រទេស  
ជប៉ុន ដែលបានកើតឡើងឱ្យប្រទេសកម្ពុជា តាមការសម្រេច  
របស់គណៈកម្មាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃ  
រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថេរភាពនៃស្ថានភាពសេដ្ឋកិច្ច  
នៃប្រទេសកម្ពុជា និងលទ្ធផលនៃការងារសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  
របស់ប្រទេសកម្ពុជា ជាមួយប្រទេសជប៉ុន។

ព្រះរាជាណាចក្រកម្ពុជា

ប្រធានាធិការរាជរដ្ឋាភិបាល

ព្រះបរមរាជវាំង

ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៤

នាយករដ្ឋមន្ត្រី ហ៊ុន សែន

ព្រះរាជាណាចក្រកម្ពុជា

ប្រធានាធិការរាជរដ្ឋាភិបាល

ព្រះបរមរាជវាំង

ភ្នំពេញ ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៤

លេខៈ ៤៧ ច.ក.ប.ហ.ស.ក.ស. ព្រះរាជាណាចក្រកម្ពុជា







CA 5-1

ឧបត្ថម្ភធានាដល់ក្រុមប្រឹក្សាភិបាលក្រសួងសុខាភិបាល  
នៃក្រសួងសុខាភិបាល មជ្ឈមណ្ឌលស្រាវជ្រាវក្រសួងសុខាភិបាល  
ក្រសួងសុខាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌលស្រាវជ្រាវក្រសួងសុខាភិបាល  
ក្រសួងសុខាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌលស្រាវជ្រាវក្រសួងសុខាភិបាល  
ក្រសួងសុខាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌលស្រាវជ្រាវក្រសួងសុខាភិបាល  
ក្រសួងសុខាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌលស្រាវជ្រាវក្រសួងសុខាភិបាល  
ក្រសួងសុខាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌលស្រាវជ្រាវក្រសួងសុខាភិបាល  
ក្រសួងសុខាភិបាល ក្រសួងសុខាភិបាល មជ្ឈមណ្ឌលស្រាវជ្រាវក្រសួងសុខាភិបាល

**ក្រសួងសុខាភិបាល**  
**ក្រសួងសុខាភិបាល មជ្ឈមណ្ឌលស្រាវជ្រាវក្រសួងសុខាភិបាល**



CA 5-2







CA 5-3





CA 5-4

[www.freebibleimages.org](http://www.freebibleimages.org)  
[www.pixabay.com](http://www.pixabay.com)